

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យសុំបង្រួមក្បាលដី

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:..... ភេទ..... អាយុ..... ឆ្នាំ សញ្ជាតិ.....
 ប្រពន្ធ/ប្តីឈ្មោះ:..... កើតឆ្នាំ..... សញ្ជាតិ..... ទីលំនៅបច្ចុប្បន្នភូមិ.....
 ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... មានសៀវភៅគ្រួសារ
 លេខ..... ឬអត្តសញ្ញាណប័ណ្ណលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ។

សូមគោរពជូន

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

តាមរយៈ : - លោកចៅសង្កាត់.....
 - លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌ.....
 - លោកអភិបាល នៃគណៈអភិបាលខណ្ឌ.....
 - លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

កម្មវត្ថុ : សំណើសុំបង្រួមក្បាលដី ស្ថិតនៅភូមិ..... សង្កាត់..... ខណ្ឌ.....
 រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិ
 កាន់កាប់ប្រើប្រាស់ដីធ្លីលេខ.....
 ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ។

តាមកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំ សូមជម្រាបជូន **ឯកឧត្តមអភិបាល** មេត្តាជ្រាបថា: ខ្ញុំបាទ/នាងខ្ញុំ មានដី
 ចំនួន.....ក្បាលដី ទំហំសរុប..... មានព្រំប្រទល់ជាប់គ្នាបន្តបន្ទាប់ ស្ថិតនៅភូមិ.....
 សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
 ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ.....
 ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ហើយខ្ញុំបាទ/នាងខ្ញុំមានបំណងបង្រួមក្បាលដីទាំងនេះមកជា..... ក្បាលដីវិញ
 ដោយមូលហេតុ..... ។

អាស្រ័យហេតុនេះ សូម **ឯកឧត្តម** មេត្តាពិនិត្យ និងសម្រេចអនុញ្ញាតឱ្យបង្រួមក្បាលដីតាមសំណើ ខាងលើដោយក្តីអនុគ្រោះ។
 ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាអនុវត្តតាមរាល់បទបញ្ជាទាំងឡាយដែលរដ្ឋបានកំណត់ទុក។
 ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស២៥.....
 រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ២០.....
 ស្នាមមេដៃ

ឯកសារភ្ជាប់ ៖

លេខ:.....
 បានឃើញ និងបញ្ជូនមក
 អភិបាល នៃគណៈអភិបាលខណ្ឌ.....មេត្តាពិនិត្យ និង.....
 ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥...
 រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
 ខណ្ឌ.....

លេខ:.....
 បានឃើញ និងបញ្ជូនមក
 លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង
 ភូមិបាល ខណ្ឌ..... មេត្តាពិនិត្យ និង.....
 ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥...
 រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ចៅសង្កាត់.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យស្នើសុំកែតម្រូវទំហំដី

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:..... ភេទ..... អាយុ..... ឆ្នាំ សញ្ជាតិ.....
ប្តី/ប្រពន្ធឈ្មោះ:..... ទីលំនៅបច្ចុប្បន្នភូមិ..... ឃុំ/សង្កាត់.....
ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

សូមគោរពជូន

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

តាមរយៈ : - លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ.....
- លោកអភិបាល នៃគណៈអភិបាលខណ្ឌ.....

កម្មវត្ថុ : សំណើសុំកែតម្រូវទំហំដី
ន័យដូចមានចែងក្នុងកម្មវត្ថុខាងលើ ដោយខ្ញុំបាទ/នាងខ្ញុំ បានទទួលដំណឹងថា: ទំហំដីវាស់ និង គណនា ជាក់ស្តែង
សរុបមាន..... ដូច្នេះត្រូវបន្ថែម ឬបន្ថយចំនួន..... លើ
ទំហំដីដែលសរុបបានពីប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក ។

អាស្រ័យហេតុនេះ ដើម្បីឱ្យបានត្រឹមត្រូវតាមស្ថានភាពពិតប្រាកដ សូម **ឯកឧត្តម** មេត្តាពិនិត្យ និងសម្រេចចាត់ឱ្យកែ
តម្រូវតាមសំណូមពរខាងលើ ដោយក្តីអនុគ្រោះ ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ស្នាមមេដៃ

លេខ :.....
បានឃើញ និងបញ្ជូនមក
លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោ រាជធានីភ្នំពេញ "មេត្តាពិនិត្យនិងសម្រេចតាមការគួរ" ។
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
អភិបាល នៃគណៈអភិបាល ខណ្ឌ.....

លេខ :.....
បានឃើញ និងបញ្ជូនមក
លោកអភិបាល នៃគណៈអភិបាលខណ្ឌ.....
"មេត្តាពិនិត្យ និងសម្រេចតាមការគួរ" ។
ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
**ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងភូមិបាល ខណ្ឌ.....**

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលារាជធានីភ្នំពេញ

សាលាខណ្ឌ

ប្រកាស

នាង * ១៧៧

យោង : - ពាក្យស្នើសុំរបស់ឈ្មោះ:.....ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....
មានទីលំនៅៗ
- ចំណាយល់ព្រមដោយ អភិបាលក្រុង ដែលចុះថ្ងៃទី..... ខែ..... ឆ្នាំ.....

សូមជូនដំណឹង

ចំពោះសាធារណៈជនដែលមានព្រំដីជាប់នឹងដីរបស់ឈ្មោះ:
ឱ្យបានជ្រាបថា: ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ និងធ្វើការវាស់បង្រួមក្បាលដី
ស្ថិតនៅភូមិ.....សង្កាត់.....ខណ្ឌ.....រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី.....ខែ.....ឆ្នាំ.....តទៅ ។

បើជនណាមានការពាក់ព័ន្ធនឹងដីបង្រួមខាងលើ សូមមកប្តឹងតវ៉ានៅការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម
សំណង់ និងភូមិបាលខណ្ឌ រយៈពេល..... គិតចាប់ពីថ្ងៃប្រកាសជូន ដំណឹងនេះតទៅ ។
ផុតកំណត់នេះ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ មិនទទួលខុសត្រូវចំពោះមុខច្បាប់
តាមសំណូមពរ ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
អភិបាល នៃគណៈអភិបាល ខណ្ឌ.....

តារាងសម្រេច
បំណុលសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុប្រឡូម

អមជាមួយកំណត់ហេតុវាស់បង្រួមក្បាលដីក្នុងសង្កាត់.....ខណ្ឌ.....រាជធានីភ្នំពេញ
 របស់ឈ្មោះ.....ចុះថ្ងៃទី.....។

ល.រ	លេខបំណុលសម្គាល់សិទ្ធិ	ទំហំ	សេចក្តីផ្សេងៗ
១ហា.....អ.....ស	
២ហា.....អ.....ស	
៣ហា.....អ.....ស	
៤ហា.....អ.....ស	
៥ហា.....អ.....ស	
៦ហា.....អ.....ស	
៧ហា.....អ.....ស	
៨ហា.....អ.....ស	
៩ហា.....អ.....ស	
១០ហា.....អ.....ស	

សរុប : ចំនួនបំណុល.....ផ្ទៃ

ក្រីឡា.....

ប្រធានការិយាល័យរៀបចំដីនដី នគរបាលកម្ពុជា សំណង់
និង គូរិយាល័យ.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដី រាជធានីភ្នំពេញ

កំណត់ហេតុវាស់បង្រួមក្បាលដី
ភូមិសង្កាត់

- យោងពាក្យស្នើសុំរបស់ឈ្មោះ.....ចុះថ្ងៃទី.....
- មានទីលំនៅ..... និង ចំណាររបស់ឯកឧត្តម
- អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី..... ។
- យោងដីកាតែងតាំងបង្កើតគណៈកម្មការអង្កេតវាស់បង្រួមក្បាលដីលេខ ៖
- ចុះថ្ងៃទី..... របស់..... ។

គណៈកម្មការរួមមាន ៖

- ១-លោក ជាប្រធាន
- ២-លោក ជាអនុប្រធាន
- ៣-លោក ជាសមាជិក
- ៤-លោក ជាសមាជិក
- ៥-លោក ជាសមាជិក
- ៦-លោក ជាសមាជិក

បានចុះធ្វើអង្កេត និងវាស់វែងបង្រួមក្បាលដីចំនួន.....ប័ណ្ណ (ដូចមាន តារាងសម្រង់ប័ណ្ណជាប់ជាមួយ) ដែលមានផ្ទៃទំហំសរុបចំនួន..... មកជាមួយក្បាលដីវិញ ។

ផ្អែកតាមការវាស់វែង និងគណនាជាក់ស្តែងដូចមានគំនូសប្លង់ដីជាប់ជាមួយនេះឃើញថា:

ទំហំផ្ទៃដី សរុបមាន លើស ខ្វះ ពីផ្ទៃដីប្រកាសចំនួន.....ដែលសាមីខ្លួនត្រូវបំពេញបែបបទបន្ថែមដើម្បីកែតម្រូវទំហំដីវាស់វែង និងគណនាជាក់ស្តែង ។

សាមីខ្លួនបានឆ្លើយចំពោះមុខច្បាប់គណៈកម្មការ ៖ ឯកភាពលើកំណត់ហេតុនេះទាំងស្រុង ។

ស្នាមមេដៃសាមីខ្លួន

ចម្លើយអ្នកជំទាស់៖

ស្នាមមេដៃអ្នកជំទាស់

គណៈកម្មការបានឯកភាពថា ៖ ក្បាលដីចំនួន.....ប័ណ្ណដែលមានទំហំផ្ទៃ
ក្រឡាសរុបចំនួន.....បានបង្រួមបញ្ចូលគ្នាឱ្យទៅជាក្បាលដីតែមួយ និងប័ណ្ណតែមួយគត់ ។
កំណត់ហេតុនេះធ្វើឡើងជាបីច្បាប់តំកល់ទុកនៅ ។

- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ការិយាល័យសុរិយោដី ០១ច្បាប់)
- ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងកូមិបាលខណ្ឌ.....(០១ច្បាប់)

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.
ស២៥.....

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

គណៈកម្មការ

.....
.....
.....
.....

**ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងកូមិបាលខណ្ឌ.....**

ចៅសង្កាត់.....

**មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដី រាជធានីភ្នំពេញ**

អភិបាល នៃគណៈអភិបាលខណ្ឌ.....

បានឃើញ និងយល់ព្រម

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥.....

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ